



ក្រសួងកសិកម្ម នគរបាលក្រសួង និងសាធារណក្រសួង

ប័ណ្ណកាបច្ចេកទេស ២០១៥/០៣

ការព្រម្ព្យាន់លើលើកវត្ថុជ្លូនបន្ទី **Fertilizer application on mature rubber**



ការធ្វើយកសំណើក្រសួងកសិកម្ម
ការយាន់យកដំដុះនិងការព្រម្ព្យាន់

១. សេចក្តីផ្តើម

ការប្រើប្រាស់ដីគីជាកត្តាសំខាន់ដែលមាន
តម្លៃពលយ៉ាងខ្ចោះនៅក្នុងការរួមចាបស់និងទិន្នន័យ
កៅសូ ទន្លឹមនិងនោះការវិនិយោគទុនដើម្បីដំណាំ
កៅសូកំមានអត្រាកាន់តែខ្លួស់ដោរ ដូចដែលការកំណត់
បរិមាណនៃការប្រើប្រាស់ដីមានផលប៉ែនលំយ៉ាង
ខ្ចោះនៅក្នុងការសរុបសំបើទុននៅក្នុងរយៈពេល
ដើមកៅសូមិនទាន់ផ្តល់ផលនិងកៅសូផ្តល់ផល។
ការដំណើក្នុងផលបាលស់របស់ដើមកៅសូមានតម្រូវការ
ដើរជាតិគ្រប់មុខទាំងអស់រួមមាន N, P, K, Mg, Ca,
S, Fe, Cu, Zn, Mo, Bo, ... តម្រូវការដើរជាតិនេះមាន
លក្ខណៈខ្ពស់ត្រូវនឹងរក្សាទិញដោយទេរីត បុន្ថែ
សម្រាប់ដំណាំកៅសូគ្រឿវការ N, P, K និង Mg
ហើយសរើថាទិញដោយទេរីតសិនិត្តនៃមានគ្រប់គ្រាន់នៅ
ក្នុងដី។ ការសិក្សាស្រាវជ្រាវដោយប្រើប្រានបង្កាញចាត់
ដំណាំកៅសូគ្រឿវការដើម្បីប្រើប្រានដើម្បីលួចលាស់បានលួ
ក្នុងរយៈពេលមិនទាន់ផ្តល់ផល បុន្ថែដើមិនមានតម្លៃ
ពលលើការរួមចាបស់ដើមបំពេះកៅសូផ្តល់ផលទេ។
នោះបើយ៉ាងណាក់ដោយគីត្រគិតទៅលើការប្រើ
ប្រាស់ដីសរុបសំបើ ដើម្បីទទួលផលបំណោញ។

ព្រមទាំងការប្រើប្រាស់ជាតិ



២. គិតិសាស្ត្រអនុវត្តន៍នៃការប្រើប្រាស់ប្រាក់

១. ការគិតពិចារណាលើស្ថានភាពដីរដាច់ Nutrient ត្រូវធ្វើឡើសារដាច់សំខាន់ៗដូចជា: N, P, K និង Mg ដែលមាននៅក្នុងដីនឹងស្តីក។ ការគិតពិចារណាបន្ថែមទ្រូតឡាយស្ថានភាពដីរដាច់ត្រូវធ្វើឡើប្រកេទដីអាសីតប្រើបាសដែលមាននៅក្នុងមេដាច់។
២. មូលដ្ឋានត្រឹមនិងលក្ខណៈវិទ្យាសាស្ត្រនៃការបង្កើតអនុសាសន៍ប្រើប្រាស់ដីត្រូវធ្វើឡើកត្រូវក្នុងការបង្កើត។
៣. ការវិភាគដីនឹងស្តីករូមមាន ការវិភាគសារដាច់សរុបទាំងអស់ដូចជា N, P, K និង Mg ដែលមានក្នុងស្តីកនិងវិភាគ pH, C, N, P, K, Mg បំផែន្តែល P បន្ទាស់ប្រាក់ K និង Mg ដែលមានក្នុងដី។

៤. ទិន្នន័យការប្រើប្រាស់ក្នុងការប្រើប្រាស់ប្រាក់ និងក្នុងប្រព័ន្ធបែរិនិងការប្រើប្រាស់ប្រាក់ក្នុងការប្រើប្រាស់ប្រាក់

គ. ការល្អតលាស់និងគុណភាពចម្លារកោសិរូមមាន កំណើននៃការល្អតលាស់ទំហំដីមកោសិរូមលំដ្ឋានដីមេដ្ឋានដែលមានគុណភាពខ្ពស់ ចង្កាក់បែរិនិងមួយច្បាស់ បច្ចេកទេសនៃការបែរិនិងស្ថានភាពមុខបែរិនិងស្ថានភាពការណាតិស្និកកោសិរូម ដែលប៉ះពាល់នៃដីឡាយបែន្តិទិន្នន័យ


យ. ទម្រង់នៃការដាក់ដីលើចម្លារកោសិរូមមានដូចជាប្រកេទនិងកម្រិតនៃការប្រើប្រាស់ដី បំនួននៃការដាក់ដីក្នុងមួយច្បាស់ បច្ចេកទេសនៃការដាក់ដី...

ឯ. បទពិសោធន៍និងដំនាក់នាក់នៃការប្រើប្រាស់ដីរូមដី ជាមួយនឹងកត្តាដែលមានតម្លៃពាល់លើទិន្នន័យនិងការកែសម្រួលកម្រិតនិងបំនួនការប្រើប្រាស់ដីនិងកត្តាតម្លៃពាល់ដោយជាប្រព័ន្ធ។




៣. ផ្លូវការបង្កើតនិងរចនាបន្ទាន់ស្ថិតិ

ផ្លូវការបង្កើតទី១



ផ្លូវការបង្កើតទី២



● មេត្តាបូលីសអតិបរិមាណ ការធ្វើលំដាតិស្សនឹងការប្រើប្រាស់ដើម្បីប្រសិទ្ធភាពទូស់ (LD ++, +, =+)

● ការធ្វើលំដាតិស្សនឹងការប្រើប្រាស់ដើម្បីប្រសិទ្ធភាពមួយ (LD =, =-)

✗ មេត្តាបូលីសមានកម្រិតពាប ការប្រើប្រាស់ដើម្បីប្រសិទ្ធភាព (LD =, =-)

△ មេត្តាបូលីសមានកម្រិតពាបបំផុត ការប្រើប្រាស់ដើម្បីប្រសិទ្ធភាព (LD -, --)

សំគាល់: DL= Latex Diagnosis

៤. តារាងការប្រើប្រាស់លើលើកវត្ថុជាមុន

លំដៅ	N equivalent (ក្រាម/ដីម)	P2O5 equivalent (ក្រាម/ដីម)	K2O equivalent (ក្រាម/ដីម)	MgO equivalent (ក្រាម/ដីម)
1	-	47	-	-
2	97	68	54	18
3	110	72	72	24
4	138	90	72	24
5	120	108	96	36
6	101	99	120	36

៥. អនុគមន៍នៃការប្រើប្រាស់លើលើកវត្ថុជាមុន

តម្រូវការដើរទែនតំបន់មួយគឺពីឯកសារបែបខ្លួនដែលវិភាគដី ស្តីក អាយុដើមកោស្តី ក្នុងការលួយតាមលាស់ដង្គំសុំតែកាល្បាតី និងលក្ខណៈសំខាន់ដែលទ្រូវត្រូវមេនាន ប្រភេទនៃដំណោះកោស្តី ការជាក់ដីអតិថតកាល ទ្រូវដែលបានប្រើប្រាស់ដើម្បីរាយតម្លៃតិបរិមាណ និងចំនួនដង្គំនៃការប្រើប្រាស់ដើម្បីរាយតម្លៃតិបរិមាណ ការប្រើប្រាស់ដើម្បីកោស្តីដូចជាលម្អិតមានការលួយតាមលាស់ដើម្បីកោស្តីទេ ការប្រើប្រាស់ដើម្បីកោស្តីដូចជាលម្អិតមានលក្ខណៈសេដ្ឋកិច្ចគឺពេលធ្វើដំណោះមុខប៉ែរមានមេត្តាបូលីស អតិបរិមាណ ការធ្វើលំដាតិស្សនឹងការប្រើប្រាស់ដើម្បីរាយតម្លៃតិបរិមាណ ការប្រើប្រាស់ដើម្បីកោស្តីដូចជាលម្អិតមានប្រសិទ្ធភាពសេដ្ឋកិច្ចនឹងក្រុងអនុវត្តបែបធ្វើដំណោះមុខប៉ែរមេន្ត្រីយតបទេនឹងការប្រើប្រាស់ដើម្បីរាយតម្លៃតិបរិមាណ

ទិន្នន័យនៃការប្រើប្រាស់លើកវត្ថុជាមុន

អាសយដ្ឋាន: អគារលេខ ៩ មហាផីរី ប៊ែននុត (២៨៩) សង្កាត់បឹងកេកទី១ ខណ្ឌខូលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រអប់សំបុត្រលេខ ១៣៣៧ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ/ទូរសារ : (៨៥៥) ២៣ ៨៨២ ៨៣១

សារអនុប្រតិបត្តិនិច្ច : crri@camnet.com.kh

វិបសាយ : www.crri.com.kh